

Manulife First

ជំហានដំបូងទៅកាន់សេរីភាពហិរញ្ញវត្ថុ



សូមស្កេនសម្រាប់ព័ត៌មានបន្ថែម



អគារធីខេសេនត្រល លេខ ១៥៩ ជាន់ទី ១៤ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



1800 211 211
(ទូរស័ព្ទឥតគិតថ្លៃ)



manulife.com.kh



Manulife Cambodia



តើ Manulife First ជាអ្វី?

Manulife First គឺជាគម្រោងធានារ៉ាប់រង អាយុជីវិតរយៈពេលខ្លីដែលផ្តល់ការការពារផ្នែក ហិរញ្ញវត្ថុសម្រាប់លោកអ្នក និងក្រុមគ្រួសារ រហូតដល់ 6 ឆ្នាំ តាមរយៈការបង់បុព្វលាភ ធានារ៉ាប់រងត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះ។ លោកអ្នក នឹងទទួលបានទឹកប្រាក់ត្រលប់មកវិញនៅចុង គ្រានៃគម្រោងធានារ៉ាប់រង។

អត្ថប្រយោជន៍សំខាន់ៗ



បង់ 2 ឆ្នាំ
ការពារ 6 ឆ្នាំ



ផ្តល់ការការពារខ្ពស់
ជាមួយនឹងជម្រើស
ជីវិតម្សៅបែប



តម្លៃសមរម្យ
តិចជាង \$1/ថ្ងៃ



ទទួលបានទឹកប្រាក់
ត្រលប់មកវិញចាប់ពី
60% នៃបុព្វលាភ
ធានារ៉ាប់រងឆ្នាំទី 1

អំពីផលិតផល

រយៈពេលនៃការធានារ៉ាប់រង	6 ឆ្នាំ
រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង	2 ឆ្នាំ
អាយុដែលអនុញ្ញាតឱ្យទទួលយកការធានា	ចាប់ពី 18 ឆ្នាំ
ប្រភេទកញ្ចប់ធានារ៉ាប់រង	មាន 5 កញ្ចប់សម្រាប់ជ្រើសរើស
លក្ខខណ្ឌនៃការបង់បុព្វលាភធានារ៉ាប់រង	
វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង៖	ប្រចាំឆ្នាំ ឬ ប្រចាំឆមាស
មធ្យោបាយនៃការបង់បុព្វលាភធានារ៉ាប់រង៖	- តាមកម្មវិធីទូរសព្ទដៃរបស់ធនាគារ - ការផ្ទេរប្រាក់តាមធនាគារ - តាមរយៈភ្នាក់ងាររ៉ឹង - តាមរយៈមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់មេនុឡាយហ្វី រួមមាន៖ Credit Card/ Debit Card and KHQR
ករណីខកខាន ឬយឺតយ៉ាវក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់៖	រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។ ករណីមានការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ នឹងនាំឱ្យបណ្តុះសន្យារ៉ាប់រងអស់សុពលភាព និងគ្មានអត្ថប្រយោជន៍ណាមួយត្រូវបានផ្តល់ជូនឡើយ។ ប្រសិនបើបណ្តុះសន្យារ៉ាប់រងអស់សុពលភាពដោយសារការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ លោកអ្នកអាចធ្វើការស្នើសុំបន្តសុពលភាពបណ្តុះសន្យារ៉ាប់រងឡើងវិញតាមការកំណត់របស់ក្រុមហ៊ុន។

អត្ថប្រយោជន៍	កញ្ចប់ A	កញ្ចប់ B	កញ្ចប់ C	កញ្ចប់ D	កញ្ចប់ E
អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍មិនបណ្តាល មកពីគ្រោះថ្នាក់ចៃដន្យ	10 ដងនៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ				
អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ	20 ដងនៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ				
អត្ថប្រយោជន៍ដល់កាលកំណត់ (% នៃបុព្វលាភធានារ៉ាប់រងឆ្នាំទី 1)	60% (\$180)	80% (\$400)	100% (\$1,000)	120% (\$1,800)	140% (\$4,200 - \$10,500)
បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ	\$300	\$500	\$1,000	\$1,500	\$3,000 - \$7,500

ឧទាហរណ៍អំពីដំណើរការរបស់ Manulife First

រស្មី ជាបុគ្គលិកក្រុមហ៊ុនម្នាក់ ដែលតែងតែបានម្ចាស់អនាគតរបស់ខ្លួន ហើយចង់ទទួលបានការការពារផ្នែកហិរញ្ញវត្ថុដែលខ្លួនខំរកមកយ៉ាងលំបាក។ ប៉ុន្តែដោយសារតែរស្មី ពុំធ្លាប់មានធានារ៉ាប់រងពីមុន គាត់ចង់ចាប់ផ្តើមជាមួយនឹងគម្រោងការពារដែលមានតម្លៃសមរម្យ និង មានរយៈពេលខ្លី ។ រស្មីក៏បានស្គាល់ពីគម្រោង Manulife First ហើយគាត់សម្រេចចិត្តទទួលយកការការពារកញ្ចប់ B។



ជាមួយគម្រោងនេះ រស្មីទទួលបាន៖

ចំនួនទឹកប្រាក់ដែលត្រូវបង់ **\$500** **\$500**

រយៈពេលធានា



អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

10 ដង នៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ឬ **\$5,000**

បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

20 ដង នៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ឬ **\$10,000**

ទទួលបានទឹកប្រាក់ត្រលប់មកវិញ **\$400**

1 ចាប់ពីឆ្នាំទី 3 ឡើងទៅ រស្មីមិនតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រងរបស់គាត់ទៀតទេ ហើយគាត់នឹងនៅតែបន្តទទួលបានការការពាររហូតដល់ចុងបញ្ចប់នៃឆ្នាំទី 6

2 ក្នុងករណីពុំមានការទាមទារសំណងក្នុងរយៈពេល 6 ឆ្នាំនោះទេ រស្មីនឹងទទួលបានទឹកប្រាក់ **\$400** ទៅវិញនៅចុងបញ្ចប់នៃឆ្នាំទី 6 នៃគម្រោងធានារ៉ាប់រង

3 ក្នុងករណីដែល រស្មី ជួបគ្រោះអកុសលណាមួយដោយមិនបានព្រៀងទុក នោះគ្រួសាររបស់គាត់ ឬខ្លួនគាត់ផ្ទាល់នឹងទទួលបាន **\$5,000** (ក្នុងករណីមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ) ឬ **\$10,000** (ក្នុងករណីបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)

ករណីមិនធានា

ក្រុមហ៊ុន នឹងបដិសេធសំណើទាមទារសំណង ប្រសិនបើអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ បង្កឡើង ដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្តាលឱ្យ កិច្ចសន្យាធានារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង់ ត្រលប់វិញនូវបុព្វលាភធានារ៉ាប់រងសរុបដែលបានបង្កើត ដោយមិនបូកបញ្ចូលនឹងការប្រាក់ ដកចេញវិញនូវបំណុលណាមួយ (បើមាន) និងចំណាយ ណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ។

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

- (ក) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ក្នុងរយៈពេល ពីរ (២) ឆ្នាំ គិតចាប់ពី កាល បរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទផ្តល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (២) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
- (ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬ
- (គ) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

- (ក) ការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬ
- (គ) ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ
- (ឃ) សង្គ្រាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬ ចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
- (ង) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

- (ក) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ខ) ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាព ផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (គ) ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ
- (ឃ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬ
- (ង) ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ
- (ច) សង្គ្រាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬ ចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
- (ឆ) ការតទល់ប្រឆាំងនឹងការចាប់ខ្លួនពីមន្ត្រី អ្នកអនុវត្តច្បាប់ ឬការប្រព្រឹត្តបទល្មើសពិការទទួលបានជាតិស្រវឹង និង/ឬ ការបើកបរល្មើសល្បឿន កំណត់ ដូចដែលបានបញ្ញត្តិដោយច្បាប់ចរាចរណ៍ជាធរមានខណៈដែលមានគ្រោះថ្នាក់នោះ ឬ
- (ជ) ភាពចុះខ្សោយនៃរាងកាយ ឬផ្លូវចិត្ត ឬរោគ ឬជំងឺប្រភេទណាមួយ ឬជំងឺបង្កដោយការឆ្លងមេរោគណាមួយ ឬក្រៅពីការឆ្លងមេរោគដែលបង្កឡើង ពីការរងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ
- (ឈ) ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ
- (ញ) ការចូលរួម ឬចូលរួមចំណែកក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែល មានហានិភ័យខ្ពស់ ដូចជាការឡើងភ្នំ (mountaineering) ឬការចូលក្នុងរូងភ្នំ (potholing) ឬការជិះឆ័ត្រយោង (parachuting) ឬការលោត ពីទីខ្ពស់ (bungee jumping) ។

ព័ត៌មានសង្ខេបអំពីក្រុមហ៊ុន

ក្រុមហ៊ុន មេនូឡាយហ្វី ហ្វាយនែនសល



ឆ្នាំ 1887

បង្កើតឡើងនៅ
ប្រទេសកាណាដា



155+ ឆ្នាំ

បទពិសោធន៍អាជីវកម្ម



34+ លាន

អតិថិជន



40,000+

បុគ្គលិក



116,000+

ទីប្រឹក្សាធានារ៉ាប់រង



\$32.7+ ពាន់លាន

សំណងជូនអតិថិជន
(12 ខែចុងក្រោយ)

ការិយាល័យស្នាក់ការកណ្តាល និងសាខា



